



អេស៊ីលីដា ក្រុមហ៊ុន ត្រេននិង សេនដឺរ

ACLEDA Training Center Ltd.

ការិយាល័យកណ្តាល

លេខ : អក្រស ១៨៦៥ /១៤

អគ្គនាយក អេស៊ីលីដា ក្រុមហ៊ុន ត្រេននិង សេនដឺរ

ពេរ្យបូរ

តំណាងសមាជិក-សមាជិកាក្រុមគ្រូហ្វឹកហ្វឹកហ្វឹកនៃ ការិយាល័យរដ្ឋបាល

កម្មវត្ថុ : ចក្ខុវិស័យការងារដំបូងសម្រាប់កម្មករនិយោជិតដែលត្រូវបានដំឡើងថ្នាក់ទៅជា អ្នកបើកបរ រថយន្ត សម្រាប់សាខា ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាខេត្ត និងសាខាក្រុងកម្រិត " ក "

(Off-Class Training)

- យោង :**
- សេចក្តីសម្រេចលេខ : អក្រស ០៩៧/១៤ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគោលការណ៍ប្រតិបត្តិ ហ្វឹកហ្វឹក និងអភិវឌ្ឍន៍ធនធានមនុស្ស ។
 - អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ និងគាំទ្រ លើសេវាហ្វឹកហ្វឹកផ្ទៃក្នុងកម្មករនិយោជិតធនាគារ អេស៊ីលីដា ភីអិលស៊ី រវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង អេស៊ីលីដា ក្រុមហ៊ុន ត្រេននិង សេនដឺរ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ និងការធ្វើវិសោធនកម្ម ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣ ។
 - សេចក្តីសម្រេចលេខ : អក្រស ០៨៧/១៤ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីហ្វឹកហ្វឹកការងារដំបូង សម្រាប់កម្មករនិយោជិត ដែលត្រូវបានដំឡើងថ្នាក់ និង/ឬផ្លាស់ប្តូរមុខតំណែង នៅលំដាប់សាខា ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
 - លិខិតលេខ : កធម ២៣០០/១៤ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វឹកហ្វឹកការងារដំបូងដល់កម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរមុខតំណែង/ ដំឡើងលំដាប់ថ្នាក់ ។
 - តម្រូវការចាំបាច់ ដើម្បីឱ្យកម្មករនិយោជិតដែលត្រូវបានដំឡើងថ្នាក់ ឬផ្លាស់ប្តូរមុខតំណែងទទួលបាននូវចំណេះដឹង ជំនាញ ស្របតាមមុខតំណែង ។

តបតាមកម្មវត្ថុ និងយោងខាងលើ អេស៊ីលីដា ក្រុមហ៊ុន ត្រេននិង សេនដឺរ នឹងមានរៀបចំបើកវគ្គហ្វឹកហ្វឹកការងារដំបូង (Off-Class Training) សម្រាប់កម្មករនិយោជិតដែលត្រូវបានដំឡើងថ្នាក់ជា អ្នកបើកបររថយន្ត សម្រាប់សាខា ធនាគារ អេស៊ីលីដាភីអិលស៊ីសាខាខេត្ត និងសាខាក្រុងកម្រិត " ក " ដូចមានរាយនាមខាងក្រោម ៖

- | | | |
|---------------------|-----------------|-------------------|
| ១- លោក សុត សុផាន់ណា | អ្នកបើកបររថយន្ត | សាខាក្រុងប៉ោយប៉ែត |
| ២- លោក គួច សុផាន់ | អ្នកបើកបររថយន្ត | សាខាខេត្តរតនគិរី |

ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៤ នៅការិយាល័យរដ្ឋបាល ។

អាស្រ័យហេតុនេះ សូមតំណាងសមាជិក-សមាជិកាក្រុមគ្រូហ្វឹកហ្វឹកហ្វឹក មេត្តាចាត់ចែងបណ្តាលការហ្វឹកហ្វឹកដល់កម្មករនិយោជិតដែលមានមុខតំណែងដូចបានរៀបរាប់ខាងលើតាមកាលបរិច្ឆេទនិងទីកន្លែងដូចបានជម្រាបជូន ។

សូមតំណាងសមាជិក-សមាជិកាក្រុមគ្រូហ្វឹកហ្វឺន ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ ។

ភ្នំពេញ, ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤

ជ, អគ្គនាយក

នាយកការិយាល័យសិក្សា និងកិច្ចការសិស្ស

This is an electronic letter sent by Sovanne Tourt

ខ្ញុំនាមមកជាមួយ

- កាលីកាគរ្តហ្វឹកហ្វឺន

ចម្លងខ្លះ

- ជំនួយការនាយកការិយាល័យធនធានមនុស្ស
" ដើម្បីជូនជ្រាបជាន់តំណែង "
- នាយក ធនាគារ អេស៊ីលីដា សាខាខេត្តរតនគិរី និងសាខាក្រុងប៉ោយប៉ែត
" ដើម្បីជូនជ្រាបជាន់តំណែង និងចាត់មធ្យោបាយ "
- ឯកសារ-កាលប្បវត្តិ